

# ផលិតផលធានារ៉ាប់រងចោរកម្ម

រាល់អាជីវកម្មដែលទទួលបានជោគជ័យទាំងអស់ មិនថាជាសហគ្រាសខ្នាតមធ្យម ឬ ហាងលក់រាយនោះទេ ត្រូវការ ការការពារពេញលេញដើម្បីទប់ស្កាត់ការបាត់បង់ដែល អាចកើតមានឡើង។ ឧប្បត្តិហេតុដូចជាចោរកម្មអាចធ្វើឱ្យមានការធ្លាក់ចុះនូវផែនការ អភិវឌ្ឍន៍របស់លោកអ្នកដោយមានបន្ទុកផ្នែកហិរញ្ញវត្ថុ។ ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក អាចជួយលោកអ្នកឱ្យដឹងពីយុទ្ធសាស្ត្រការពារជំនះស្ថានភាពទាំងនេះ និងធ្វើ អោយលោកអ្នកអាចគ្រប់គ្រងអាជីវកម្មរបស់លោកអ្នកយ៉ាងរឹងមាំ ហើយធ្វើឱ្យលោក អ្នកមានក្តីស្ងប់ចង់ពង្រីកអាជីវកម្មនេះឱ្យកាន់តែរីកចម្រើនដោយមិនមានការលំបាក នោះឡើយ។

ដោយមានកិច្ចសន្យាធានារ៉ាប់រងចោរកម្មជាមួយ **ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក** អ្នកអាចការពារទ្រព្យសម្បត្តិដែលលោកអ្នកឱ្យតម្លៃបំផុត។

## តើកិច្ចសន្យានេះធានារ៉ាប់រងទៅលើអ្វីខ្លះ?

- គុណសម្បត្តិសំខាន់ៗ:**
- ផែនការដែលបានរចនាឡើងជាពិសេសដែលធានាលើបរិវេណអាជីវកម្មរបស់លោក អ្នកចំពោះចោរកម្ម និងការចូលលួចក្នុងផ្ទះដែលជាទូទៅអាចកើតមានឡើង
  - នៅក្នុងកិច្ចសន្យាធានារ៉ាប់រងនេះក៏មានបទប្បញ្ញត្តិដើម្បីធានាលើវត្ថុណាដែលមាន ទំហំធំចំពោះមូលដ្ឋាននៃ "ការបាត់បង់ជាលើកដំបូង" ដែលភាគរយនៃស្តុកសរុប ដែលត្រូវបានរក្សាទុក អាចត្រូវបានគេចាត់ទុកជាហានិភ័យនៃចោរកម្ម ឬការចូល លួចក្នុងផ្ទះ។

### កិច្ចសន្យានេះផ្តល់ការធានាលើ:

- ទ្រព្យសម្បត្តិដែលមាននៅក្នុងបរិវេណអាជីវកម្មដែលជាកម្មសិទ្ធិរបស់អ្នកដែលត្រូវ បានធានារ៉ាប់រងមានដូចជាសន្និធិ(ស្តុក) គ្រឿងសង្ហារឹម ។ល។
- ស្តុកដែលផ្ញើទុក / ស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកដែលត្រូវបានធានារ៉ាប់រង នៅពេលជាក់លាក់ណាមួយ
- ការខូចខាតដល់បរិវេណអាជីវកម្មដោយចោរកម្ម ដែលមានស្លាកស្នាមគាស់
- អំពើចោរកម្ម ដែលបណ្តាលមកពីការលួចចូលក្នុងបរិវេណអគារនេះដោយប្រើកម្លាំង និងអំពើហិង្សា ឬប្រព្រឹត្តដោយបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយ (ក្រៅពីនិយោជិត របស់អ្នកដែលត្រូវបានធានារ៉ាប់រង) ដែលលាក់បាំងដោយខុសច្បាប់ ឬ
- អំពើប្តឹងប្រដាប់អាវុធ ឬកាន់កាប់ក្នុងគោលបំណងយកទ្រព្យសម្បត្តិ ដែលត្រូវបាន ធានារ៉ាប់រង
  - តាមរយៈការប្រើអំពើហិង្សាទៅលើអ្នកថែរក្សាទ្រព្យសម្បត្តិ
  - តាមរយៈការធ្វើឱ្យភ័យខ្លាចដោយអំពើហិង្សា
  - ពីអ្នកថែរក្សាដែលត្រូវបានសម្លាប់ ឬធ្វើឱ្យបាត់បង់ស្មារតី
- ក្នុងករណីដែលដាច់នៅដ្ឋានឯកជន និង/ឬ អគារស្នាក់នៅ/ផ្ទះល្វែងដែលទ្រព្យសម្បត្តិ ទាំងនោះត្រូវបានដណ្តើមយក ឬយកចេញពីបរិវេណអគារដោយច្រើនប្រហែស ឬកាន់ ច្រឡំ

### ករណីមិនធានា

ករណីមិនធានាសំខាន់ៗមួយចំនួនរួមមានសកម្មភាពលួចបន្លំ ឬភាពមិនស្មោះត្រង់របស់ បុគ្គលិក ការបាត់បង់ទ្រព្យសម្បត្តិដែលស្ថិតនៅខាងក្រៅបរិវេណអគារ សង្គ្រាម និងអំពើ គេវកម្ម។ ករណីមិនធានាលម្អិត សូមយោងទៅលើ**ឧបសម្ព័ន្ធ១**

## តើក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក អាចផ្តល់ ជូនអ្វីខ្លះ?

**ការវាយតម្លៃហានិភ័យនិងការការពារ**  
លោកអ្នកត្រូវបានផ្តល់ការពិនិត្យមើលយ៉ាងហ្មត់ចត់ទៅលើទ្រព្យសម្បត្តិរបស់លោកអ្នក ដោយអ្នកចុះទៅអង្កេតហានិភ័យរបស់ក្រុមហ៊ុនយើងខ្ញុំ ដើម្បីកាត់បន្ថយហានិភ័យនៃការ បាត់បង់ដែលអាចកើតមានឡើង។

**អ្នកវិភាគការខូចខាតអន្តរជាតិឯករាជ្យ**  
នៅក្នុងករណីមានការទាមទារសំណង់កើតឡើង ក្រុមហ៊ុនយើងខ្ញុំនឹងទាក់ទងទៅអ្នក ជំនាញអន្តរជាតិឯករាជ្យដែលមានបទពិសោធន៍នឹងចុះទៅអង្កេតមើលលើការបាត់បង់ និងផ្តល់ការណែនាំជូនលោកអ្នក អំពីដំណើរការនៃការដោះស្រាយសំណង់អោយបាន ឆាប់រហ័ស។

## តើកិច្ចសន្យាធានារ៉ាប់រងនេះ អាចធានាលើអ្វីខ្លះ?

- ការធានារ៉ាប់រងចោរកម្មទៅលើ:
- គ្រឿងម៉ាស៊ីន
  - ទំនិញដាក់លក់
  - គ្រឿងសង្ហារឹម និងគ្រឿងភ្ជាប់អគារផ្សេងៗ
  - ទំនិញដែលផ្ញើទុក ឬស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នកដែលត្រូវបានធានា រ៉ាប់រងនៅពេលជាក់លាក់ណាមួយ
  - សម្ភារៈដែលប្រើប្រាស់ក្នុងផ្ទះ និងរបស់ប្រើប្រាស់ផ្ទាល់ខ្លួន

## តើអ្វីទៅជារយៈពេលនៃការធានារ៉ាប់រង?

រយៈពេលនៃការដាក់ធានារ៉ាប់រងគឺ ១២ ខែ។

## កត្តាដែលកំណត់បុព្វលាភធានារ៉ាប់រង

- បុព្វលាភធានារ៉ាប់រងដែលត្រូវបង់ជូនក្រុមហ៊ុនតាមរយៈកិច្ចសន្យាធានារ៉ាប់រង នេះអាស្រ័យលើកត្តាខាងក្រោម:
- ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
  - ប្រភេទនៃទ្រព្យសម្បត្តិ / ទំនិញ / សន្និធិ (ស្តុក)
  - លក្ខណៈរបស់ហានិភ័យ (ហានិភ័យដែលគ្មានជញ្ជាំងហ្វឹមពីទូហានិភ័យដែល ទុកចោលគ្មានប្រតិបត្តិការ ប្រភេទនៃទ្រព្យសម្បត្តិ ការរៀបចំសេវាសន្តិសុខ)
  - ប្រវត្តិនៃការទាមទារសំណងពីមុន

## នីតិវិធីក្នុងការទាមទារសំណងឆាប់រហ័ស យុត្តិធម៌ និងតម្លាភាព


ក្រុមការងារផ្នែកទាមទារសំណងដែលមានបទពិសោធន៍និងមានការលះបង់ ខ្ពស់របស់ ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក មានបំណងផ្តល់ជូនលោក អ្នកនូវសេវាកម្មអតិថិជនផ្សេងៗដែលមានដំណើរការទាមទារសំណងឆាប់រហ័ស យុត្តិធម៌ និងតម្លាភាពសម្រាប់ការគ្រប់គ្រង និងការដោះស្រាយសំណងរបស់ លោកអ្នក។  
ចំពោះទស្សនៈរបស់ **ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក** គឺតែងតែស្វែងរក វិធីដើម្បីបង់ថ្លៃសំណងដែលនៅមានសុពលភាពតាមយន្តការដ៏ត្រឹមត្រូវ និងទាន់ ពេលវេលា។ សេវាកម្មផ្នែកសំណងរបស់យើងនឹង:

- ផ្តល់ជំនួយក្នុងពេលមានអាសន្ន
- បន្ធូរភាពតានតឹងនៃការទាមទារសំណងដោយធ្វើការសម្របសម្រួលដោយ ជួសជុល និងជំនួសទ្រព្យសម្បត្តិរបស់អ្នក
- ជូនដំណឹងដល់លោកអ្នកអំពីដំណើរការនៃការទាមទារសំណងរបស់លោកអ្នក

## តើខ្ញុំអាចចាប់ផ្តើមកិច្ចសន្យាធានារ៉ាប់រងនេះបាន ដោយរបៀបណា?

សូមទំនាក់ទំនងមកយើងខ្ញុំ ដើម្បីទទួលបានការណែនាំពីរបៀបធានារ៉ាប់រងលើ ទ្រព្យសម្បត្តិរបស់លោកអ្នក។

**កំណត់សម្គាល់:** រាល់ ខ ថែង និងលក្ខខណ្ឌជាក់លាក់ទាំងអស់ត្រូវយោងទៅលើ អត្ថន័យដែលមានចែងនៅក្នុងលក្ខខណ្ឌលម្អិតនៃកិច្ចសន្យាធានារ៉ាប់រងរបស់ យើងខ្ញុំ។



**ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក**  
NEWA INSURANCE (CAMBODIA) PLC. 新安保險(柬埔寨)有限公司

ផ្ទះលេខ៥អី មហាវិថីសហព័ន្ធរុស្ស៊ី ផ្លូវលេខ១១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ : (+៨៥៥) ២៣ ៩៥៨ ៨៩៩/៩៥៦ ៨៦៨/ ៩៥៦ ៦៥៨  
លេខទូរស័ព្ទប្រចាំការ២៤ម៉ោង : (+៨៥៥) ១៧ ៩៩៩ ៧៥២/៩៩៩ ៧៥៣  
ទូរសារ : (+៨៥៥) ២៣ ៩០១ ៣៨៦/ ៩០១ ៣៨៥  
សារអេឡិចត្រូនិច : info@newa-kh.com  
គេហទំព័រ : www.newa-kh.com



**ក្រុមហ៊ុន នីវ៉ា អ៊ិនស៊ុរ៉ង់ (ខេមបូឌា) ម.ក**  
NEWA INSURANCE (CAMBODIA) PLC. 新安保險(柬埔寨)有限公司

# ផលិតផលធានារ៉ាប់រង ចោរកម្ម BURGLARY INSURANCE